



រដ្ឋបាលក្រុង
 រដ្ឋបាលខេត្ត
 រដ្ឋបាលស្រុក
 រដ្ឋបាលឃុំ



រូប ១៩-៦-៦៨

ក្រសួងកសិកម្ម



រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ រដ្ឋបាលស្រុក រដ្ឋបាលឃុំ រដ្ឋបាលស្រុក រដ្ឋបាលឃុំ
 រដ្ឋបាលខេត្ត រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាលឃុំ រដ្ឋបាលស្រុក រដ្ឋបាលឃុំ រដ្ឋបាលស្រុក រដ្ឋបាលឃុំ

យោងតាមការកំណត់របស់រដ្ឋបាលខេត្ត (ចៅក្រមក្រសួងកសិកម្ម
 រុក្ខាប្រមាញ់ និងនេសាទ) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ២ ក្រសួង ក្រសួង រូប ១៩-១-១៣៣ ក្រសួង
 (រដ្ឋបាលខេត្ត) រដ្ឋបាលក្រុង ៣ រដ្ឋបាល

ខ្មែរខ្មាំង ក្រុងកោះកុងក្រុងក្រុងក្រុងក្រុង

និរន្តរ៍ក្រុងក្រុង

ក្រុងក្រុងក្រុងក្រុងក្រុងក្រុង ក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុង

ក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុង




ក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុង

ក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុងក្រុង



ตารางสรุปผลการดำเนินงานของหน่วยงานที่ร่วมสนับสนุนพระราชดำริ ปีงบประมาณ ๒๕๖๔ จังหวัดชุมพร






ลำดับ	หน่วยงาน	ชื่อโครงการ/กิจกรรม	ผลดำเนินงานตามแผนแม่บท		งบประมาณ (บาท)		แหล่งที่มาของงบประมาณ	เป้าหมายตามแผนแม่บท/วัตถุประสงค์	ผลการดำเนินงาน	บุคคล/หน่วยงานที่รับผิดชอบ	หมายเหตุ		
			มี	ไม่มี	เสนอขอ	ใช้จริง							
๑	สำนักงานเกษตรและสหกรณ์จังหวัดชุมพร	๑. สนับสนุนการดำเนินงานโครงการอนุรักษ์พันธุกรรมพืชฯ ม. ๕ ต.ถลอง และ ม. ๔๗ ต.สองพี่น้อง อ.ท่าแซะ จ.ชุมพร	/		๒๔๘,๐๐๐	๒๔๘,๐๐๐	สำนักงานปลัดกระทรวงเกษตรและสหกรณ์	๑. เพื่อสนองพระราชดำริ อพ.สธ. ๒. ดูแลอาคารสำนักงาน เรือนเพาะชำ และบริเวณโครงการอนุรักษ์ฯ และอำนวยความสะดวกให้กับหน่วยงานทั้งภาครัฐและเอกชน นักเรียน นักศึกษา และประชาชนทั่วไป เข้าเยี่ยมชมโครงการและจัดกิจกรรมภายในโครงการฯ	๑. มีการศึกษาใช้ประโยชน์จากพันธุกรรมพืช และมีผู้เยี่ยมชมจัดกิจกรรมภายในพื้นที่โครงการทั้งหมดหน่วยงานราชการ เอกชน นักเรียน นักศึกษา ประชาชนทั่วไป จำนวน ๑๒ ครั้ง จำนวน ๗๕๐ คน ๒. ไม่มีการบุกรุกพื้นที่โครงการอนุรักษ์พันธุกรรมพืชอันเนื่องมาจากพระราชดำริ สมเด็จพระเทพรัตนราชสุดาฯ และบริเวณพื้นที่โดยรอบ	สำนักงานเกษตรและสหกรณ์จังหวัดชุมพร			
							๑. เพื่อสนองพระราชดำริ อพ.สธ. ๒. เพื่อขยายพันธุ์ลำไยที่หายาก และแจกจ่ายให้กับผู้สนใจ และไปเอกลาสดังกล่าว				ดำเนินการกำจัดวัชพืชจำนวน ๒,๐๐๐ ต้น และแจกจ่ายตามเอกลาสดังกล่าว	สำนักงานเกษตรและสหกรณ์จังหวัดชุมพร	
							๑. เพื่อสนองพระราชดำริ อพ.สธ. ๒. เพื่อกำจัดวัชพืชบริเวณพื้นที่บริเวณอาคารสำนักงานเรือนเพาะชำ ๔ หลัง				ดำเนินการกำจัดวัชพืชจำนวน ๑๐ ครั้ง	สำนักงานเกษตรและสหกรณ์จังหวัดชุมพร	
							๑. เพื่อสนองพระราชดำริ อพ.สธ. ๒. เพื่อประชาสัมพันธ์โครงการอนุรักษ์พันธุกรรมพืชฯ ตามโอกาสงานต่างๆ จำนวน ๔ ครั้ง และจัดทำป้ายประชาสัมพันธ์ในอาคารสำนักงาน จำนวน ๗ ป้าย และปรับปรุงป้ายประชาสัมพันธ์หน้าโครงการ				จัดกิจกรรมประชาสัมพันธ์โครงการอนุรักษ์พันธุกรรมพืชฯ ตามโอกาสงานต่างๆ จำนวน ๔ ครั้ง และจัดทำป้ายประชาสัมพันธ์ในอาคารสำนักงาน จำนวน ๗ ป้าย และปรับปรุงป้ายประชาสัมพันธ์หน้าโครงการ	สำนักงานเกษตรและสหกรณ์จังหวัดชุมพร	
รวม ๑ โครงการ													

ឧបករណ៍បច្ចេកទេសសម្រាប់ប្រើប្រាស់ប្រព័ន្ធបណ្តាញ និងប្រព័ន្ធបណ្តាញ
 ឧបករណ៍បច្ចេកទេសសម្រាប់ប្រើប្រាស់ប្រព័ន្ធបណ្តាញ និងប្រព័ន្ធបណ្តាញ





ឧបករណ៍បច្ចេកទេសសម្រាប់ប្រើប្រាស់ប្រព័ន្ធបណ្តាញ និងប្រព័ន្ធបណ្តាញ
 ឧបករណ៍បច្ចេកទេសសម្រាប់ប្រើប្រាស់ប្រព័ន្ធបណ្តាញ និងប្រព័ន្ធបណ្តាញ








គម្រោងបង្កើនស្ថានភាពជីវភាពរស់នៅ




ក្នុងគម្រោងបង្កើនស្ថានភាពជីវភាពរស់នៅ គម្រោងស្ថាប័នស្រុក គម្រោងស្ថាប័នស្រុក គម្រោងស្ថាប័នស្រុក



ឯកសាររូបភាពនៃការងារសាងសង់សាលាបឋមសិក្សាស្រីស្រី ២០១៧ ឯកសាររូបភាពនៃការងារសាងសង់សាលាបឋមសិក្សាស្រីស្រី ២០១៧





ឯកសាររូបភាពនៃការងារសាងសង់សាលាបឋមសិក្សាស្រីស្រី ២០១៧ ឯកសាររូបភាពនៃការងារសាងសង់សាលាបឋមសិក្សាស្រីស្រី ២០១៧







រូបភាព ១២ រូបភាពទី ១២ រូបភាពទី ១២ រូបភាពទី ១២



១២





រូបភាព ១០ ភ្នំពេញ ខេត្តកោះកុង ខេត្តកោះកុង ខេត្តកោះកុង





រូបថតលេខ ២ គ្រប់គ្រងបណ្តាញស្រូវក្នុងតំបន់ ក្រុងស្រីសោភ័ណ ខេត្តស្រីសោភ័ណ
 គ្រប់គ្រងបណ្តាញស្រូវក្នុងតំបន់ ក្រុងស្រីសោភ័ណ ខេត្តស្រីសោភ័ណ ក្រុងស្រីសោភ័ណ ខេត្តស្រីសោភ័ណ

កម្មវិធីបង្ហាញសិល្បៈប្រពៃណីខ្មែរក្នុងប្រទេសកម្ពុជា និងប្រទេសបរទេស





“សិល្បៈកម្ពុជា ២ រយៈពេលទី១”, រយៈពេលទី១នៃប្រទេសកម្ពុជា និងប្រទេសបរទេស រៀបចំឡើងដោយអង្គការសហប្រជាជាតិ





សម្រាប់បង្ហាញសិល្បៈប្រពៃណីខ្មែរក្នុងប្រទេសកម្ពុជា និងប្រទេសបរទេស
 រយៈពេលទី១នៃប្រទេសកម្ពុជា និងប្រទេសបរទេស រៀបចំឡើងដោយអង្គការសហប្រជាជាតិ


គ្រប់គ្រងការចុះកម្រិតស្តុកស្តម្ភ
នៃអគារស្តុកស្តម្ភស្រូវស្រែ



ក្នុងបរិបទនៃការគ្រប់គ្រង
ស្តុកស្តម្ភស្រូវស្រែតាមបែបប្រជាជន (ក្រសួងកសិកម្ម) ៗ ក្នុងបរិបទនៃការគ្រប់គ្រង




ទីកន្លែងប្រគល់វត្ថុធាតុដើមសម្រាប់ការងារស្រែ ក្នុងបរិបទនៃការគ្រប់គ្រង
នៃអគារស្តុកស្តម្ភស្រូវស្រែ





របៀបវារៈសម្រាប់ការងារស្រែ
នៃអគារស្តុកស្តម្ភស្រូវស្រែ ក្នុងបរិបទនៃការគ្រប់គ្រង
នៃអគារស្តុកស្តម្ភស្រូវស្រែ ក្នុងបរិបទនៃការគ្រប់គ្រង


ក្នុងកន្លែងបុរាណវិទ្យា ភ្នំពេញ កម្ពុជា ១៩៧៤ ១៩៧៥ ១៩៧៦ ១៩៧៧ ១៩៧៨ ១៩៧៩ ១៩៨០ ១៩៨១ ១៩៨២ ១៩៨៣ ១៩៨៤ ១៩៨៥ ១៩៨៦ ១៩៨៧ ១៩៨៨ ១៩៨៩ ១៩៩០ ១៩៩១ ១៩៩២ ១៩៩៣ ១៩៩៤ ១៩៩៥ ១៩៩៦ ១៩៩៧ ១៩៩៨ ១៩៩៩ ២០០០ ២០០១ ២០០២ ២០០៣ ២០០៤ ២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០១៩ ២០២០ ២០២១ ២០២២ ២០២៣ ២០២៤ ២០២៥ ២០២៦ ២០២៧ ២០២៨ ២០២៩ ២០៣០



ឈ្មួញដីកម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ



ក្នុងកន្លែងបុរាណវិទ្យា ភ្នំពេញ កម្ពុជា ១៩៧៤ ១៩៧៥ ១៩៧៦ ១៩៧៧ ១៩៧៨ ១៩៧៩ ១៩៨០ ១៩៨១ ១៩៨២ ១៩៨៣ ១៩៨៤ ១៩៨៥ ១៩៨៦ ១៩៨៧ ១៩៨៨ ១៩៨៩ ១៩៩០ ១៩៩១ ១៩៩២ ១៩៩៣ ១៩៩៤ ១៩៩៥ ១៩៩៦ ១៩៩៧ ១៩៩៨ ១៩៩៩ ២០០០ ២០០១ ២០០២ ២០០៣ ២០០៤ ២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០១៩ ២០២០ ២០២១ ២០២២ ២០២៣ ២០២៤ ២០២៥ ២០២៦ ២០២៧ ២០២៨ ២០២៩ ២០៣០




ឈ្មួញដីកម្រិតនៃការដាំដុះ



កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ កម្រិតនៃការដាំដុះ

១១១១ គ្រួសារកសិករកសាងសង់ផ្ទះក្នុងតំបន់ភ្នំពេញ


ឧទាហរណ៍នៃការកសាងផ្ទះក្នុងតំបន់ភ្នំពេញ ដែលមានលក្ខណៈស្រដៀងគ្នាជាមួយតំបន់ភ្នំពេញ



កសិករកសាងផ្ទះក្នុងតំបន់ភ្នំពេញ ឧទាហរណ៍នៃការកសាងផ្ទះក្នុងតំបន់ភ្នំពេញ ដែលមានលក្ខណៈស្រដៀងគ្នាជាមួយតំបន់ភ្នំពេញ



គ្រួសារកសិករកសាងសង់ផ្ទះក្នុងតំបន់ភ្នំពេញ ឧទាហរណ៍នៃការកសាងផ្ទះក្នុងតំបន់ភ្នំពេញ ដែលមានលក្ខណៈស្រដៀងគ្នាជាមួយតំបន់ភ្នំពេញ





គ្រួសារកសិករកសាងសង់ផ្ទះក្នុងតំបន់ភ្នំពេញ ឧទាហរណ៍នៃការកសាងផ្ទះក្នុងតំបន់ភ្នំពេញ ដែលមានលក្ខណៈស្រដៀងគ្នាជាមួយតំបន់ភ្នំពេញ

ប្រកាសស្តីពី



១៩៩៤ ឬ ១៩៩៥ ឬ						
៧៧ ០០០'៧០២ ៧៧៧៦						
ស៊ីឌី ២៧០ ១២៧					១២៧ ១២៧ ១២៧	
១០៧៧១០២'២៧០ ៧៧៦					១០៧៧១០២'២៧០ ៧៧៦	
កង្កែបក្របីស្រូវស្រែ			/	០២-៩៩៣៧០០០០០០០០០១.៧៧.៧៧	កង្កែបក្របីស្រូវស្រែ	៣
៧៧ ០០១,១២៧					កង្កែប ១ ៧៧៦	
១៩៩៤ ឬ					(កង្កែប ១ ៧៧៦)	
៧៧.៧៧ ៧៧៧៧៧៧			/	០២-៩៩៣៧០០០០០០០០០១.៧៧.៧៧	កង្កែប ១ ៧៧៦	៤
					កង្កែប ១ ៧៧៦	
					កង្កែប ១ ៧៧៦	
៧៧ ១២៧,១២៧.១					(កង្កែប ៣ ៧៧៦) ៧៧៦ ២៧ ២៧ ២៧	
១៩៩៤ ឬ					កង្កែប ១ ៧៧៦	
៧៧.៧៧ ៧៧៧៧៧៧			/	០២-៩៩៣៧០០០០០០០០០១.៧៧.៧៧	កង្កែប ១ ៧៧៦	១
					កង្កែប ១ ៧៧៦	
តំណាង	កង្កែប	កង្កែប	កង្កែប	កង្កែប	កង្កែប	កង្កែប
	កង្កែប					

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
 ១៩៩៤ ឆ្នាំ ០៣ ក្រសួង ៧៧ ១២៧
 រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



សខ្នង ជួន ១៣១ គម្រោង ១៣១ ០០០'២០០២ កម្រិត
 ០១-២០១៤១០០០០០០០០១'២០០'២០០២ កម្រិត ១៣១
 ០១-២០១៤១០០០០០០០០០១'២០០'២០០២ កម្រិត ១៣១



០១-២០១៤១០០០០០០០០០០១'២០០'២០០២ កម្រិត ១៣១ ១៣១ ២ - ៣ កម្រិត ១៣១



០១-២០១៤១០០០០០០០០០០១'២០០'២០០២ កម្រិត ១៣១
 ០១-២០១៤១០០០០០០០០០០០១'២០០'២០០២ កម្រិត ១៣១
 ០១-២០១៤១០០០០០០០០០០០១'២០០'២០០២ កម្រិត ១៣១



ขยายสิ่งก่อสร้างและอุปกรณ์ที่ประสงค์จะโอนให้องค์การบริหารส่วนตำบลสองพี่น้อง

ลำดับ	รายการทรัพย์สิน สิ่งก่อสร้าง	รหัสสินทรัพย์ระบบ GFMS	หมายเลขครุภัณฑ์	วันที่เข้ามา	สภาพของทรัพย์สิน	หมายเหตุ
1	อาคารสำนักงานโครงการอนุรักษ์พันธุกรรมพืช จังหวัดชุมพร (คสส. 3 ชั้น) ขนาด 14 X 22 เมตร พื้นคอนกรีตขัดมัน จำนวน 1 หลัง	รหัสสินทรัพย์ 100000002609	ขพ.2064	1 ก.ค. 50	ใช้งานได้ดี	งบประมาณ งบ ปี 2549 (5,251,325 บาท)
2	บ้านพักข้าราชการ ระดับ 3 - 4 (คสส. 2 ชั้น) ขนาด 5.5 x 9 เมตร จำนวน 1 หลัง	รหัสสินทรัพย์ 100000002608	ขพ.2065	1 ก.ค. 50	ใช้งานได้ดี	งบประมาณกระทรวงฯ ปี 2549 (591,960 บาท)
3	รั้วลาดหนาม	รหัสสินทรัพย์ 100000008345		1 เม.ย. 54	ใช้งานได้ดี	งบประมาณกระทรวงฯ (283,480 บาท)
4	เครื่องตัดหญ้าแบบสพาย จำนวน 2 เครื่อง	รหัสสินทรัพย์ 100000000245	กษ.ขพ.3750-002-0001/005-006	7 เม.ย. 48	ใช้งานได้ดี	(19,200 บาท)
5	เครื่องยนต์ดีเซลคูโบต้า จำนวน 1 เครื่อง	รหัสสินทรัพย์ 100000002032	กษ.ขพ.2815-001-0001/001	29 ก.ย. 49	ใช้งานได้ดี	(42,000 บาท)
6	เคาน์เตอร์ด้านหน้า		กษ.ขพ.7195-004-0001/002	15 พ.ย. 49	ใช้งานได้ดี	
7	โต๊ะประชุมโค้ง ยี่ห้อ ลักกี้ จำนวน 1 ชุด		กษ.ขพ.7110-007-0011/002	15 พ.ย. 49	ใช้งานได้ดี	
8	โต๊ะกระจกข้างโซฟา ยี่ห้อ ลักกี้ จำนวน 1 ตัว		กษ.ขพ.7105-014-0001/003 (1)	15 พ.ย. 49	ใช้งานได้ดี	

2549

ลำดับ	รายการทรัพย์สิน	รหัสสินทรัพย์ระบบ GFMS	หมายเลขครุภัณฑ์	วันที่ได้มา	สภาพของทรัพย์สิน	หมายเหตุ
9	โต๊ะกระจกตัวกลาง ยี่ห้อ ลักกี้ จำนวน 1 ตัว ✓		กษ.ชพ.7105-014-0001/003 (2)	15 พ.ย. 49	ใช้งานได้ดี	
10	เก้าอี้เตี้ยโซฟา ยี่ห้อ ลักกี้ จำนวน 4 ชุด ✓		กษ.ชพ.7105-014-0001/003 (3)-(6)	15 พ.ย. 49	ใช้งานได้ดี	
11	เก้าอี้โซฟายาว ยี่ห้อ ลักกี้ จำนวน 1 ตัว ✓		กษ.ชพ.7105-014-0001/003 (7)	15 พ.ย. 49	ใช้งานได้ดี	
12	ตู้เหล็กเก็บเอกสาร 2 บาน ยี่ห้อ ลักกี้ จำนวน 2 ตู้ ✓		กษ.ชพ.7110-001-0003/018-019	15 พ.ย. 49	ใช้งานได้ดี	
13	ตู้ลิ้นชัก 2 ตอน, 3 ตอน, 4 ตอน ยี่ห้อ ลักกี้ จำนวน 1 ตู้ ✓		กษ.ชพ.7110-001-0005/004	15 พ.ย. 49	ใช้งานได้ดี	
14	ตู้กระจกบานเลื่อน ยี่ห้อ ลักกี้ จำนวน 2 ตู้ ✓		กษ.ชพ.7110-001-0006/001-002	15 พ.ย. 49	ใช้งานได้ดี	
15	ตู้บานเลื่อนสำหรับวางตู้กระจก ยี่ห้อ ลักกี้ จำนวน 2 ตู้ ✓		กษ.ชพ.7110-001-0006/003-004	15 พ.ย. 49	ใช้งานได้ดี	
16	ตู้ลิ้นชักเครื่องคอมพิวเตอร์ ยี่ห้อ ลักกี้ จำนวน 2 เครื่อง ✓		กษ.ชพ.7110-002-0002/001-002	15 พ.ย. 49	ใช้งานได้ดี	
17	เก้าอี้ทำงาน ยี่ห้อ ลักกี้ จำนวน 11 ตัว ✓		กษ.ชพ.7110-006-0011/091-100,102	15 พ.ย. 49	ใช้งานได้ดี	
18	เก้าอี้พนักคอย ยี่ห้อ ลักกี้ จำนวน 6 ตัว ✓		กษ.ชพ.7110-006-0011/103-108	15 พ.ย. 49	ใช้งานได้ดี	
19	โต๊ะทำงานเจ้าหน้าที่ ระดับ 7-9 ยี่ห้อ คิงคอม จำนวน 3 ตัว ✓		กษ.ชพ.7110-007-0003/004-006	15 พ.ย. 49	ใช้งานได้ดี	
20	โต๊ะคอมพิวเตอร์ ยี่ห้อ ลักกี้ จำนวน 2 ตัว ✓		กษ.ชพ.7110-007-0006/005-006	15 พ.ย. 49	ใช้งานได้ดี	
21	โต๊ะปรับเตอรื ยี่ห้อ ลักกี้ จำนวน 2 โต๊ะ ✓		กษ.ชพ.7110-007-0007/005-006	15 พ.ย. 49	ใช้งานได้ดี	
22	ชั้นวางของเคลื่อนที่เตี้ย ยี่ห้อ ลักกี้ จำนวน 2 ชั้น ✓		กษ.ชพ.7125-004-0003/001-002	15 พ.ย. 49	ใช้งานได้ดี	
23	ชั้นวางกระดาษ 2 ชั้น, 3 ชั้น ยี่ห้อ ลักกี้ จำนวน 2 ชั้น ✓		กษ.ชพ.7125-004-0015/001-002	15 พ.ย. 49	ใช้งานได้ดี	

